


របបប្រាក់សោធន និងសុខុមាលភាព



1


របបប្រាក់សោធន

របបប្រាក់សោធនរបស់ប្រទេសជប៉ុនគឺជាយន្តការដើម្បីសម្រេចអោយបាននូវការធានាពេញមួយជីវិត តាមរយៈការទ្រទ្រង់គ្នាទៅវិញទៅមកក្នុងសង្គមទាំងមូលមិនត្រឹមតែជំនាន់របស់ខ្លួនឡើយ។

វិធីប្រតិបត្តិការគឺប្រើប្រាស់ភាគទានដែលជំនាន់មនុស្សកំពុងធ្វើការបង់ សម្រាប់ជាតារាកាលិករបស់ អ្នកមានអាយុច្រើនជាដើម។

បន្ថែមពីលើប្រាក់សោធនជរាភាព ក៏មានប្រាក់សោធនពិការភាព និងប្រាក់សោធនអ្នកក្នុងបន្ទុក។

【ទិដ្ឋភាពបង្ហាញករណីទទួលប្រាក់សោធនជរាភាពមូលដ្ឋាន និងប្រាក់សោធនជរាភាព សុខុមាលភាព】



1-1

របបប្រាក់សោធនពលរដ្ឋ

ក្នុងប្រព័ន្ធសោធនសាធារណៈរបស់ប្រទេសជប៉ុន ជាទូទៅអ្នកដែលរស់នៅប្រទេសជប៉ុនហើយមានអាយុពី 20ឆ្នាំដល់ 60ឆ្នាំទាំងអស់ត្រូវចូលជាសមាជិកក្នុងរបបប្រាក់សោធនសាធារណៈ។

(1) សមាជិក (អ្នកចូលក្នុងរបប) និងនីតិវិធីចូលជាសមាជិក

សមាជិក (អ្នកចូលក្នុង) របបប្រាក់សោធនពលរដ្ឋមាន 3ប្រភេទចាប់ពីប្រភេទទី1 ដល់ប្រភេទទី3។

① សមាជិកប្រភេទទី1

- អ្នករកស៊ីខ្លួនឯង សិស្សជាដើម អ្នកដែលមិនចូលក្នុងលក្ខណៈនៃសមាជិកប្រភេទទី2 និងសមាជិកប្រភេទទី3 គឺជាសមាជិកប្រភេទទី1 នៃរបបប្រាក់សោធនពលរដ្ឋ។
- ការធ្វើបែបបទចុះបញ្ជីសមាជិកគឺធ្វើនៅភូមិឃុំស្រុកដែលខ្លួនរស់នៅ។

② សមាជិកប្រភេទទី2

- អ្នកធ្វើការនៅក្រុមហ៊ុនជាដើមហើយជាសមាជិកនៃរបបប្រាក់សោធនសុខុមាលភាពគឺជាសមាជិកប្រភេទទី2 នៃរបបប្រាក់សោធនពលរដ្ឋ។
- បែបបទនៃការចុះបញ្ជីសមាជិក គឺក្រុមហ៊ុន (ម្ចាស់សហគ្រាស) ជាដើមអ្នកធ្វើ។

③ សមាជិកប្រភេទទី3

- សហព័ទ្ធដែលក្នុងបន្ទុករបស់បុគ្គលដែលជាសមាជិកនៃរបបប្រាក់សោធនសុខុមាលភាព (សមាជិកប្រភេទទី2 នៃរបបប្រាក់សោធនពលរដ្ឋ) គឺជាសមាជិកប្រភេទទី3 នៃរបបប្រាក់សោធនពលរដ្ឋ។
- បែបបទនៃការចុះបញ្ជីសមាជិកគឺធ្វើឡើងតាមរយៈក្រុមហ៊ុនដែលសហព័ទ្ធ (សមាជិកប្រភេទទី2 នៃរបបប្រាក់សោធនពលរដ្ឋ) ធ្វើការជាដើម។

* សហព័ទ្ធដែលនៅក្នុងបន្ទុករបស់សមាជិកប្រភេទទី1 គឺមិនមែនជាសមាជិកប្រភេទទី3ឡើយ។

* សហព័ទ្ធដែលនៅក្នុងបន្ទុករបស់អ្នកមានសិទ្ធិទទួលប្រាក់សោធនដែលមានអាយុចាប់ពី 65ឆ្នាំឡើងហើយជាសមាជិកនៃរបបប្រាក់សោធនសុខុមាលភាព មិនមែនជាសមាជិកប្រភេទទី3 ឡើយ។

លើសពីនេះ អ្នកដែលមិនស្ថិតនៅក្រោម ① ដល់ ③ និងរស់នៅក្នុងប្រទេសជប៉ុនដែលមានអាយុ ពី60 ឆ្នាំ និងក្រោម 70 ឆ្នាំអាចដាក់ពាក្យសុំក្លាយជាសមាជិករបបប្រាក់សោធនពលរដ្ឋ (សមាជិកដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត) ប្រសិនបើបំពេញលក្ខខណ្ឌមួយចំនួន។ នីតិវិធីចុះឈ្មោះត្រូវបានអនុវត្តនៅសាលាក្រុងភូមិឃុំសង្កាត់ដែលបុគ្គលនោះរស់នៅ។

* អ្នកដែលមានអាយុពី 65ឆ្នាំនិងក្រោម 70 ឆ្នាំត្រូវតែបំពេញតាមលក្ខខណ្ឌមួយចំនួន ដូចជាកើតមុនថ្ងៃទី 1 ខែមេសា ឆ្នាំ 1965 ឬមិនបំពេញតាមរយៈពេលមានសិទ្ធិ 10 ឆ្នាំ។

(2) ភាគទាន

- ភាគទានដែលសមាជិកប្រភេទទី1 និងសមាជិកដែលបានចុះឈ្មោះដោយស្ម័គ្រចិត្តត្រូវបង់ដូចគ្នា។ លើសពីនេះទៀតតាមការស្នើសុំ វាអាចបង់ភាគទាន (អតិថិជនជាជម្រើស 400 យ៉េនក្នុងមួយខែ) ពីលើភាគទានធម្មតា។ សមាជិកប្រភេទទី2 និងសមាជិកប្រភេទទី3 មិនចាំបាច់បង់ ភាគទាននៃរបបប្រាក់សោធនពលរដ្ឋឡើយ។
- គេអាចបង់ភាគទានតាមរយៈវិក្កយបត្របង់ប្រាក់(ការទូទាត់តាមបញ្ជីស្ថាប័នហិរញ្ញវត្ថុ ផ្សារម៉ាតា។ល។) ការផ្ទេរតាមគណនីធនាគារ ក្រេឌីតកាត។

- ការបង់ភាគទានសរុបជាមុន អាចទទួលបានការបញ្ចុះតម្លៃ។
- សមាជិកប្រភេទទី១ ក្នុងករណីដែលប្រាក់ចំណូលធ្លាក់ចុះ ឬគ្មានការងារធ្វើជាដើម ហើយមានការលំបាក ក្នុងការបង់ភាគទាន គឺមានប្រព័ន្ធលើកលែង ឬលើកពេលការបង់ភាគទាន។
- សម្រាប់ព័ត៌មានលំអិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ ឬទៅការិយាល័យប្រាក់សោធន។

※ បុរសិបបើភាគទានទៅតម្លៃមិនបានបង់,

- "បុរាក់សោធនជរាភាពមូលដ្ឋាន" នឹងត្រូវបានកាត់បន្ថយបុរហែល 20,000 យ៉ែន ក្នុងមួយឆ្នាំសម្រាប់រាល់ឆ្នាំនៃការមិនបង់បុរាក់។
- បុរសិបបើអ្នកកុលាយជាជនពិការ មានករណីខុសៈអ្នកបុរហែលជាមិនអាចទទួលបាន"បុរាក់សោធនពិការភាពមូលដ្ឋាន" បានទេ។
- នៅពេលសុលាប់ អ្នកកន្លែងក្នុងបន្ទុកបុរហែលជាមិនអាចទទួលបាន "បុរាក់សោធនមូលដ្ឋានចំពោះអ្នកកន្លែងក្នុងបន្ទុក" បានទេ។

(3) តារាងលិក

ប្រាក់សោធនជរាភាពមូលដ្ឋាន

- អ្នកដែលថេរវេលាមានសិទ្ធិទទួល(អំឡុងពេលបង់ភាគទាននិងអំឡុងពេលដែលភាគទានត្រូវបានលើកលែង ជាដើម) ចាប់ពី10 ឆ្នាំឡើងទៅ អាចទទួលបានប្រាក់សោធនជរាភាពមូលដ្ឋានចាប់ពីអាយុ 65ឆ្នាំតទៅ។
- ទឹកប្រាក់នៃសោធនជរាភាពមូលដ្ឋានគឺផ្អែកលើអំឡុងពេលដែលបានបង់ភាគទាន។
- បុគ្គលដែលបានបង់ភាគទានក្នុងអំឡុងពេល 40ឆ្នាំចាប់ពីអាយុ 20ឆ្នាំដល់អាយុ 60ឆ្នាំ អាចទទួលបាន ប្រាក់សោធនជរាភាពមូលដ្ឋានក្នុងចំនួនពេញ។
- អ្នកដែលបានបង់ភាគទានបន្ថែមអាចទទួលបានប្រាក់សោធនបន្ថែម (ចំនួនប្រចាំឆ្នាំ) នៃ "200 យ៉ែន x ចំនួនខែដែលភាគទានបន្ថែមត្រូវបានបង់" ។
 - * អំឡុងពេលដែលមិនបានបង់ភាគទាន គឺមិនមែនជាថេរវេលាមានសិទ្ធិទទួលឡើយ។
 - * ទឹកប្រាក់នៃសោធនជរាភាពមូលដ្ឋានរបស់បុគ្គលដែលមានអំឡុងពេលលើកលែងភាគទាន មានវិធីគណនាខុសៗគ្នាទៅតាម ប្រភេទនៃការលើកលែង និងភាគរយនៃបន្ទុករបស់រដ្ឋក្នុងសោធនមូលដ្ឋាន។

ប្រាក់សោធនពិការភាពមូលដ្ឋាន

- បុគ្គលដែលបំពេញលក្ខខណ្ឌខាងក្រោមទាំងអស់អាចទទួលបានប្រាក់សោធនពិការភាពមូលដ្ឋាន។

- ① ស្ថិតក្នុងអំឡុងពេលដែលជាសមាជិកនៃរបបប្រាក់សោធនពលរដ្ឋ មានការពិនិត្យលើកដំបូង (កាលបរិច្ឆេទនៃការពិនិត្យលើកដំបូងដោយវេជ្ជបណ្ឌិត ឬទន្តពេទ្យទាក់ទងនឹងជំងឺ ឬរបួសដែល បណ្តាលឱ្យមានពិការភាព)
- ② ដោយសារជំងឺ ឬរបួសមាននៅសល់ពិការភាពក្នុងកម្រិតមួយ
- ③ ស្របលក្ខខណ្ឌបង់ភាគទាននៅមួយថ្ងៃមុនទទួលបានការពិនិត្យដំបូង

- កម្រិតពិការភាពនៃប្រាក់សោធនពិការភាពមូលដ្ឋានមានកម្រិត1 កម្រិត 2 និងកម្រិត 3។
- ប្រាក់សោធនពិការភាពមូលដ្ឋានមានទឹកប្រាក់ខុសគ្នាតាមកម្រិត។

- ① កម្រិតពិការភាពកម្រិត1 → 1.25 ដងនៃទឹកប្រាក់ពេញនៃប្រាក់សោធនជរាភាពមូលដ្ឋាន
- ② កម្រិតពិការភាពកម្រិត2 → ស្មើនឹងទឹកប្រាក់ពេញនៃប្រាក់សោធនជរាភាពមូលដ្ឋាន

- ក្នុងករណីមានកូន ទាំងក្នុងករណីកម្រិត1 និងកម្រិត2 គឺមានការបូកបន្ថែម។

ប្រាក់សោធនមូលដ្ឋានចំពោះអ្នកនៅក្នុងបន្ទុក

- សហព័ទ្ធដែលមានកូន” ឬ “កូន” ដូចលក្ខណៈសម្បត្តិខាងក្រោមអាចទទួលបានប្រាក់សោធនមូលដ្ឋានចំពោះអ្នកនៅក្នុងបន្ទុក។
⇒ ត្រូវនឹងលក្ខខណ្ឌ ① ឬលក្ខខណ្ឌ ②

- ① នៅខណៈពេលដែលបុគ្គលជាសមាជិក ឬធ្លាប់ជាសមាជិកនៃរបបប្រាក់សោធនពលរដ្ឋទទួលមរណភាព សាមីខ្លួនបានបំពេញលក្ខខណ្ឌបង់ភាគទាននៃរបបប្រាក់សោធនពលរដ្ឋ
- ② បុគ្គលដែលថេរវេលាមានសិទ្ធិទទួលបានប្រាក់សោធនជរាភាពមូលដ្ឋានមានអំឡុងពេលចាប់ពី25ឆ្នាំឡើងបានទទួលមរណភាព

⇒ ជីវភាពត្រូវបានទ្រទ្រង់ដោយបុគ្គលដែលបានទទួលមរណភាព

- ប្រាក់សោធនមូលដ្ឋានចំពោះអ្នកនៅក្នុងបន្ទុកមានចំនួនស្មើនឹងប្រាក់សោធនជរាភាពមូលដ្ឋាន។ ក្នុងករណីដែលមាន“កូន” គឺមានការបូកបន្ថែម។

ចំណុចគួរដឹង៖

“កូន” មានន័យថា

“កូន” គឺជាកូនដែលមិនទាន់រៀបការដូចខាងក្រោម។



- កូនមុនថ្ងៃទី31 ខែមីនាដំបូងក្រោយថ្ងៃកំណើតអាយុ18ឆ្នាំ
- កូនក្រោមអាយុ 20ឆ្នាំដែលមានពិការភាពក្នុងកម្រិតពិការភាពទី1 ឬកម្រិតពិការភាពទី2

វិភាជន៍មរណភាព

- បុគ្គលដែលបានបង់ភាគទានលើសពី 36ខែក្នុងនាមជាសមាជិកប្រភេទទី1 ហើយបានទទួលមរណភាពដោយមិនបានទទួលប្រាក់សោធនជរាភាពមូលដ្ឋាន និងប្រាក់សោធនពិការភាពមូលដ្ឋាន ក្នុងករណីដែលអ្នកនៅក្នុងបន្ទុកមិនអាចទទួលបានប្រាក់សោធនមូលដ្ឋានចំពោះអ្នកនៅក្នុងបន្ទុក អ្នកនៅក្នុងបន្ទុកនោះអាចទទួលបានវិភាជន៍មរណភាព។
- ទឹកប្រាក់នៃវិភាជន៍មរណភាពខុសគ្នាទៅតាមអំឡុងពេលដែលបានបង់ភាគទាន និងអំឡុងពេលដែលភាគទានត្រូវបានលើកលែង។

ប្រាក់សោធនស្ត្រីមេម៉ាយ

- ប្រាក់សោធនស្ត្រីមេម៉ាយគឺក្នុងករណីដែលប្តីដែលបានបង់ភាគទានក្នុងនាមជាសមាជិកប្រភេទទី1លើសពី 10ឆ្នាំ មានជីវភាពត្រូវបានទ្រទ្រង់ដោយប្តីនៅពេលដែលប្តីស្លាប់ ហើយមានទំនាក់ទំនងជាប្តីប្រពន្ធលើសពី 10ឆ្នាំ ប្រពន្ធនោះអាចទទួលបានប្រាក់សោធនស្ត្រីមេម៉ាយចាប់ពីអាយុ 60ឆ្នាំ ដល់អាយុ 65ឆ្នាំ។
- ប្រាក់សោធនស្ត្រីមេម៉ាយ មានចំនួន 3ភាគ4នៃប្រាក់សោធនជរាភាពមូលដ្ឋានដែលត្រូវបានគណនាដោយផ្អែកលើអំឡុងពេលជាសមាជិកប្រភេទទី1របស់ប្តីតែមួយមុខប៉ុណ្ណោះ។

1-2

របបប្រាក់សោធនសុខុមាលភាព

កម្មករនិយោជិតដែលធ្វើការនៅសហគ្រាសដែលអនុវត្ត អាចចូលក្នុងរបបប្រាក់សោធនសុខុមាលភាពបាន។ (លក្ខខណ្ឌនៃសហគ្រាសដែលអនុវត្ត និងលក្ខខណ្ឌនៃការចូលសមាជិកគឺដូចគ្នានឹងរបបថែទាំសុខភាពដែរ។)

កម្មករនិយោជិតដែលមិនមែនជាកម្មវត្ថុនៃរបបប្រាក់សោធនសុខុមាលភាព គឺចូលជាសមាជិកនៃរបបប្រាក់សោធនពលរដ្ឋ។

(1) សមាជិក (អ្នកចូល)

- បុគ្គលដែលមានអាយុតិចជាង 70ឆ្នាំធ្វើការនៅសហគ្រាសដែលអនុវត្តប្រសិនបើបំពេញលក្ខខណ្ឌណាមួយខាងក្រោម ក្លាយជាសមាជិក (អ្នកចូល) របបប្រាក់សោធនសុខុមាលភាព។
- អ្នកដែលមានអាយុចាប់ពី 70ឆ្នាំឡើងក៏អាចដាក់ពាក្យសុំក្លាយជាសមាជិក(សមាជិកដែលបានចុះឈ្មោះដោយស្ម័គ្រចិត្តសម្រាប់មនុស្សចាស់) ប្រសិនបើពួកគេមិនបំពេញលក្ខខណ្ឌណាមួយចំនួន ដូចជាមិនមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព។

* លក្ខខណ្ឌរបស់សហគ្រាសដែលអនុវត្ត

សហគ្រាសដូចខាងក្រោមជាសហគ្រាសដែលអនុវត្ត។

- ① នីតិបុគ្គលដូចជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតជាដើម
- ② ក្រុមហ៊ុនឯកជន (លើសពី 5នាក់) ក្រៅពីឧស្សាហកម្មផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧស្សាហកម្មសេវាកម្ម
- ③ កន្លែងអាជីវកម្មដែលអនុវត្តដោយស្ម័គ្រចិត្ត តាមការព្រមព្រៀងរវាងនិយោជកនិងនិយោជិត

* លក្ខខណ្ឌក្លាយជាសមាជិក

អ្នកដែលមានត្រូវចំណុចណាមួយពី (ក)ដល់ (គ) ដែលប្រើប្រាស់នៅសហគ្រាសដែលអនុវត្តគឺក្លាយជាសមាជិក។

- (ក) បុគ្គលិកពេញម៉ោង តំណាងក្រុមហ៊ុន និងសមាជិកក្រុមប្រឹក្សាភិបាល
- (ខ) អ្នកដែលធ្វើការងារក្រៅម៉ោងជាដើម។ល។ចំនួនម៉ោងកំណត់ធ្វើការក្នុងសប្តាហ៍ឬចំនួនថ្ងៃកំណត់ធ្វើការក្នុងខែមានលើសពី 3/4ដូចបុគ្គលិកពេញសិទ្ធិដែលធ្វើការដូចគ្នានៅកន្លែងដូចគ្នា។
- (គ) បុគ្គលដែលបំពេញលក្ខខណ្ឌទាំង 4 ទោះបីជាពួកគេតិចជាង 3/4 នៃបុគ្គលិកពេញសិទ្ធិក៏ដោយ
 - (1) ម៉ោងធ្វើការប្រចាំសប្តាហ៍កំណត់គឺ 20 ម៉ោងឬច្រើនជាងនេះ
 - (2) ប្រាក់ឈ្នួលគោលយ៉ាងហោចណាស់ 88,000 យ៉េន
 - (3) ពួកគេមិនមែនជាសិស្ស
 - (4)) ពួកគេធ្វើការឱ្យក្រុមហ៊ុនដែលមានបុគ្គលិក 101 នាក់ ឬច្រើនជាងនេះ

- (ចំណាំ 1) បុគ្គលដែលត្រូវបានជួលដោយសហគ្រាសដែលអនុវត្តដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលជាតិ ឬថ្នាក់មូលដ្ឋានគឺជាសមាជិកដែលមានលក្ខខណ្ឌតម្រូវពី (1) ដល់ (3) ប៉ុណ្ណោះ។
- (ចំណាំទី 2) ទាក់ទងនឹងទំហំក្រុមហ៊ុននៅក្នុង (4) បន្ទាប់ពីថ្ងៃទី 1 ខែតុលាឆ្នាំ 2024 ចំនួនបុគ្គលិកនឹងមាន 51 នាក់ឬច្រើនជាងនេះ។
- (ចំណាំ 3) បុគ្គលដែលត្រូវបានរំពឹងថានឹងធ្វើការសម្រាប់រយៈពេលពីរខែ ឬតិចជាងនេះ ហើយមិនត្រូវបានរំពឹងថានឹងធ្វើការលើសពីរយៈពេលនោះ មិនមានសិទ្ធិទទួលបាននោះទេ។ (ទោះបីជារយៈពេលការងារដំបូងតិចជាងពីរខែក៏ដោយ ប្រសិនបើមានការរំពឹងទុកនៃការបន្ត និយោជិតអាចមានសិទ្ធិទទួលបានការធានារ៉ាប់រងសង្គមចាប់ពីដើមកិច្ចសន្យា។)

(2) ភាគទាន

- ភាគទានដែលជាបន្ទុករបស់សមិទ្ធផលត្រូវបានគណនាដូចខាងក្រោម៖

$$\text{ប្រាក់បៀវត្ស (ទឹកប្រាក់ថ្លៃឈ្នួលមធ្យម)} \text{ និង } \text{ប្រាក់បំណាច់ (ទឹកប្រាក់បំណាច់មធ្យម)} \\ \times \text{ ភាគរយនៃភាគទាន } \div 2$$

- * ភាគទាននៃរបបប្រាក់សោធនសុខុមាលភាពគឺម្ចាស់សហគ្រាសនិងសមាជិក (អ្នកចូល) ទទួលបន្ទុកម្ខាងពាក់កណ្តាល។

(3) តារាងកាត់

ប្រាក់សោធនជរាភាពសុខុមាលភាព

- អ្នកទាំងឡាយណាដែលត្រូវតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍ជាមូលដ្ឋានសម្រាប់មនុស្សចាស់ និងបានចុះឈ្មោះក្នុងធានារ៉ាប់រងសោធននិវត្តន៍របស់និយោជិតយ៉ាងហោចណាស់មួយខែ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សោធននិវត្តន៍សម្រាប់និយោជិតវ័យចាស់។
- ទឹកប្រាក់សោធនជរាភាពសុខុមាលភាពគឺយោងទៅតាមទឹកប្រាក់បៀវត្ស (ទឹកប្រាក់ថ្លៃឈ្នួលមធ្យម) នៅពេលដែលខ្លួនជាសមាជិក (អ្នកចូលក្នុង) របបប្រាក់សោធនសុខុមាលភាព និងទៅតាមប្រវែងនៃអំឡុងពេល។
- * អ្នកដែលកើតក្នុងផ្នែកកំណត់មួយ ហើយបំពេញលក្ខខណ្ឌបង់ភាគទាន មានករណីខ្លះអាចទទួលបានប្រាក់សោធនជរាភាពសុខុមាលភាពនៅមុនអាយុ 65 ឆ្នាំ។

ប្រាក់សោធនពិការភាពសុខុមាលភាព

- បុគ្គលដែលបំពេញលក្ខខណ្ឌខាងក្រោមទាំងអស់អាចទទួលបានប្រាក់សោធនពិការភាពសុខុមាលភាព

- ① ស្ថិតក្នុងអំឡុងពេលដែលជាសមាជិកនៃរបបប្រាក់សោធនសុខុមាលភាព មានការពិនិត្យលើកដំបូង (កាលបរិច្ឆេទនៃការពិនិត្យលើកដំបូងដោយវេជ្ជបណ្ឌិត ឬទន្តពេទ្យទាក់ទងនឹងជំងឺ ឬរូបសដែលបណ្តាលឱ្យមានពិការភាព) អំពីជំងឺ ឬរូបសដែលបណ្តាលឱ្យពិការភាពជាយថាហេតុត្រូវបានអនុវត្ត។
 - ② ក្រោយពេលមានជំងឺ ឬរូបសមាននៅសល់ពិការភាពក្នុងកម្រិតមួយ
 - ③ ស្របលក្ខខណ្ឌបង់ភាគទាននៅមួយថ្ងៃមុនថ្ងៃទៅពិនិត្យដំបូង
- ប្រាក់សោធនពិការភាពសុខុមាលភាពមានទឹកប្រាក់ខុសគ្នាតាមកម្រិត1 កម្រិត2 កម្រិត3។
- ប្រាក់សោធនពិការភាពសុខុមាលភាពប្រែប្រួលតាមកម្រិត។

- ① ពិការភាពកម្រិត1 → 1.25ដងនៃប្រាក់សោធនជរាភាពសុខុមាលភាព
 - ② ពិការភាពកម្រិត2 កម្រិត3 → ស្មើគ្នានឹងប្រាក់សោធនជរាភាពសុខុមាលភាព
- * ប្រាក់សោធនពិការភាពសុខុមាលភាពសំរាប់ពិការភាពកម្រិត3 មានចំនួនទឹកប្រាក់ធានាទាបបំផុត។

$$\text{ទឹកប្រាក់ធានាទាបបំផុត} = \text{ប្រាក់សោធនពិការភាពមូលដ្ឋានកម្រិត2} \times 3/4$$

ក្នុងករណីដែលពិការភាពមិនគ្រប់កម្រិតទទួលបានប្រាក់សោធនពិការភាពសុខុមាលភាព ក៏មានករណីអាចទទួលបានប្រាក់បំណាច់សម្រាប់ពិការភាពដែរ។

ប្រាក់សោធនសុខុមាលភាពចំពោះអ្នកនៅក្នុងបន្ទុក


- មនុស្សដូចករណីណាមួយក្នុងចំណោមខាងក្រោមដែលជាអ្នកនៅក្នុងបន្ទុក មានជីវភាពទ្រទ្រង់ដោយបុគ្គលដែលបានទទួលមរណភាព អាចទទួលបានប្រាក់សោធនសុខុមាលភាពចំពោះអ្នកនៅក្នុងបន្ទុក៖

- ① នៅពេលដែលសមាជិក (អ្នកចូលក្នុងរបប) បានទទួលមរណភាព ហើយបានបំពេញលក្ខខណ្ឌបង់ភាគទាន
- ② បានបំពេញលក្ខខណ្ឌបង់ភាគទាន ហើយបានទទួលមរណភាពក្នុងអំឡុងពេល 5ឆ្នាំរាប់ចាប់ពីថ្ងៃពិនិត្យដំបូងក្នុងអំឡុងពេលជាសមាជិក (អ្នកចូលក្នុងរបប)
- ③ បុគ្គលដែលទទួលមរណភាពជាសមាជិក ឬធ្លាប់ជាសមាជិក ហើយថេរវេលាមានសិទ្ធិទទួលប្រាក់សោធនជរាភាពមូលដ្ឋាន មានចាប់ពី 25ឆ្នាំឡើងទៅ
- ④ នៅពេលដែលបុគ្គលដែលមានសិទ្ធិទទួលប្រាក់សោធនពិការភាពសុខុមាលភាពកម្រិត1 ឬកម្រិត2 បានទទួលមរណភាព។

ចំណុចគួរដឹង៖

“អ្នកនៅក្នុងបន្ទុក” មានន័យថា

- អ្នកនៅក្នុងបន្ទុកមានន័យថាមនុស្សដូចខាងក្រោម។
- ① សហព័ទ្ធ (ប្តីអាយុចាប់ពី55ឆ្នាំឡើង ចាប់ផ្តើមផ្តល់ចាប់ពីអាយុ 60ឆ្នាំ)
- ② កូន (ដូចកូនក្នុងករណីនៃរបបប្រាក់សោធនពលរដ្ឋដែរ)
- ③ ឪពុកម្តាយ (អាយុចាប់ពី55ឆ្នាំឡើង ចាប់ផ្តើមផ្តល់ចាប់ពីអាយុ 60ឆ្នាំ)
- ④ ចៅ (មានលក្ខខណ្ឌដូចកូន)
- ⑤ តាយាយ (អាយុចាប់ពី55ឆ្នាំឡើង ចាប់ផ្តើមផ្តល់ចាប់ពីអាយុ 60ឆ្នាំ)
- * ក្នុងករណីដែលប្តីមានសិទ្ធិទទួលប្រាក់សោធនមូលដ្ឋានចំពោះអ្នកនៅក្នុងបន្ទុក អាចទទួលបានប្រាក់សោធនសុខុមាលភាពចំពោះអ្នកនៅក្នុងបន្ទុកចាប់ពីអាយុ 55ឆ្នាំទៅ។
- * ចំពោះឪពុកម្តាយ ចៅ តាយាយ ក្នុងករណីដែលមនុស្សមានអាទិភាពកំពុងទទួល គឺមិនអាចទទួលបានឡើយ។



1-3

ប្រាក់សោធនពេលចាកចេញ

លក្ខខណ្ឌស្នើសុំ

អ្នកដែលបំពេញលក្ខខណ្ឌទាំងអស់ខាងក្រោម ប្រសិនបើចេញពីប្រទេសជប៉ុន អាចទាមទារប្រាក់សោធនពេលចាកចេញបាន។

- ① អ្នកដែលគ្មានសញ្ញាតិជប៉ុន
- ② រយៈពេលដែលបានចូលជាសមាជិក(អ្នកចូល)នៃរបបប្រាក់សោធនសុខុមាលភាព ឬរយៈពេលនៃការបង់ភាគទានរបបប្រាក់សោធនពលរដ្ឋក្នុងនាមជាសមាជិកប្រភេទទី1 ។ល។ មានរយៈពេល6ខែឬលើសនេះ។
- ③ មិនបានបំពេញលក្ខខណ្ឌស្តីពីរយៈពេលមានសិទ្ធិដើម្បីទទួលប្រាក់សោធនជរាភាព (សរុបរយៈពេល 10ឆ្នាំ)
- ④ លែងមានអាសយដ្ឋាននៅប្រទេសជប៉ុនទៀត
- ⑤ លែងជាសមាជិកនៃរបបប្រាក់សោធនពលរដ្ឋនិងរបបប្រាក់សោធនសុខុមាលភាព
- ⑥ មិនធ្លាប់បានសិទ្ធិទទួលប្រាក់សោធនពិការភាព ជាអាទិ៍
- ⑦ ក្នុងអំឡុងពេល 2ឆ្នាំក្រោយពីបានចាកចេញពីប្រទេសជប៉ុន

ចំណុចត្រូវប្រុងប្រយ័ត្ននៅពេលស្នើសុំ

នៅពេលស្នើសុំប្រាក់សោធនពេលចាកចេញ សូមពិនិត្យចំណុចប្រុងប្រយ័ត្នខាងក្រោម៖

- ① នៅពេលស្នើសុំប្រាក់សោធនពេលចាកចេញ កំណត់ត្រានៃព័ត៌មានដែលបានចូលជាសមាជិករបបប្រាក់សោធនជប៉ុននឹងត្រូវបាត់បង់។ ទៅថ្ងៃអនាគតមានការពិចារណាពី លទ្ធភាពក្នុងការទទួលបានប្រាក់សោធនជរាភាព ហេតុដូច្នេះហើយ សូមគិតអោយបានច្បាស់លាស់មុននឹងសម្រេចចិត្តស្នើសុំប្រាក់សោធនពេលចាកចេញ។
 - * គេអាចទាញយកពាក្យស្នើសុំប្រាក់សោធនពេលចាកចេញ ពីគេហទំព័ររបស់អង្គភាពសេវាកម្មសោធនជប៉ុន។ សូមមើលលំអិត រួមទាំងចំណុចប្រុងប្រយ័ត្នស្តីពីពាក្យស្នើសុំ។
- ② នៅថ្ងៃដែលអង្គភាពសេវាកម្មសោធនជប៉ុនទទួលពាក្យស្នើសុំរបស់អ្នក ហើយអ្នកនៅមានអាសយដ្ឋាននៅប្រទេសជប៉ុន គឺមិនអាចទទួលបានប្រាក់សោធនពេលចាកចេញឡើយ។ ហេតុដូច្នេះហើយ ក្នុងករណីស្នើសុំយកប្រាក់សោធនពេលចាកចេញ សូមដាក់ពាក្យជូនដំណឹងអំពីការផ្លាស់លំនៅចេញទៅភូមិឃុំស្រុកដែលអ្នករស់នៅ។
- ③ ក្នុងករណីធ្វើពាក្យស្នើសុំតាមប្រៃសណីយ៍ពីក្នុងស្រុក មុនពេលចាកចេញពីប្រទេសជប៉ុន សូមធ្វើយ៉ាងណាអោយពាក្យស្នើសុំបានទៅដល់អង្គភាពសេវាកម្មសោធនជប៉ុនក្រោយថ្ងៃដែលអ្នកត្រឡប់ទៅប្រទេសវិញ។
- ④ ទឹកប្រាក់សោធនពេលចាកចេញ នឹងត្រូវបានគណនាតាមរយៈពេលដែលចូលក្នុងរបបប្រាក់សោធនជប៉ុន ដោយច្រើនបំផុតគិតត្រឹមភាគទានដែលបានបង់ចំនួនឆ្នាំដែលត្រូវបានកំណត់។ ពីខែមេសា ឆ្នាំ2021 ចំនួនឆ្នាំដែលត្រូវបានកំណត់នេះ ត្រូវបានតម្លើង ។ ចំនួនឆ្នាំអតិបរមានេះ គឺគិតទៅតាមកម្លុងពេលចូលក្នុងរបបប្រាក់សោធន ដូចតទៅ៖
 - ◎ ក្នុងករណីដែលកម្លុងពេលចូលក្នុងរបបប្រាក់សោធន មានតែមុនខែមីនា ឆ្នាំ 2021 ត្រូវបានគណនាដោយចាត់ទុកថា កម្លុងពេលចូលក្នុងរបបសោធនមានយ៉ាងវែង 3ឆ្នាំ(36 ខែ)
 - ◎ ក្នុងករណីដែលកម្លុងពេលចូលក្នុងរបបប្រាក់សោធន មានរហូតដល់ពីខែមេសាឆ្នាំ2021 ដែរ ត្រូវបានគណនាដោយចាត់ទុកថា កម្លុងពេលចូលក្នុងរបបសោធនមានយ៉ាងវែង5ឆ្នាំ (60 ខែ)

ម្យ៉ាងទៀត ចំពោះអ្នកដែលស្នាក់នៅប្រទេសជប៉ុនម្តងហើយម្តងទៀតច្រើនដង ហើយចំនួនខែចូលក្នុងរបបប្រាក់សោធនជប៉ុននឹងលើសចំនួនខែកំណត់ជាអតិបរមា ហើយមានបំណងចង់ស្នើសុំប្រាក់សោធនទៅតាមកម្លុងពេលចូលក្នុងរបបនេះ អាចមានករណីដែលចាំបាច់ត្រូវធ្វើការស្នើសុំប្រាក់សោធនរាល់ពេលចាកចេញពីប្រទេសជប៉ុនវិញ។

សម្រាប់សេចក្តីលំអិតនៃពាក្យស្នើសុំ អាសយដ្ឋានធ្វើ និងប្រាក់សោធនពេលចាកចេញ សូមពិនិត្យមើលគេហទំព័ររបស់ អង្គភាពសេវាកម្មសោធនជប៉ុន Japan Pension Service

<https://www.nenkin.go.jp/service/jukyutodoke/kyotsu/20150406.html>



ចំណុចគួរដឹង៖

កិច្ចព្រមព្រៀងផ្នែកសន្តិសុខសង្គម

បច្ចុប្បន្នប្រទេសជប៉ុនបានចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខសង្គមជាមួយប្រទេសមួយចំនួន។ ចំពោះបុគ្គលដែលមានរយៈពេលចូលក្នុងរបបប្រាក់សោធននៃប្រទេសដែលបានចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខសង្គម ទោះជាយ៉ាងណាក៏ដោយ ពេលចូលក្នុងរបបប្រាក់សោធននៃប្រទេសនីមួយៗខ្លីក៏ដោយ តាមរយៈការសរុបរយៈពេលចូលក្នុងរបបប្រាក់សោធននៃប្រទេសទាំងពីរ មានករណីដែលអាចទទួលបានប្រាក់សោធននៅប្រទេសជប៉ុន ឬនៅប្រទេសដែលមានចុះកិច្ចព្រមព្រៀងនឹងជប៉ុន។



ចំពោះព័ត៌មានថា តើប្រទេសជប៉ុនបានចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខសង្គមជាមួយប្រទេសណាខ្លះ សូមមើលគេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។

<https://www.mhlw.go.jp/stf/seisakunitsuite/bunya/nenkin/nenkin/shakaihoshou.html>



2

របបធានារ៉ាប់រងលើការគាំពារ

នៅប្រទេសជប៉ុនមានប្រព័ន្ធធានារ៉ាប់រងលើការគាំពារ ដែលមានយន្តការទ្រទ្រង់ថ្លៃថែទាំដោយសង្គមទាំងមូលសម្រាប់មនុស្សចាស់ជាដើម ដែលត្រូវការការថែទាំ។ អ្នកចូលជាសមាជិករបបធានារ៉ាប់រងលើការគាំពារត្រូវបង់ភាគទាន ហើយនៅពេលត្រូវការការថែទាំ អាចប្រើប្រាស់សេវាគាំពារបានដោយបង់ថ្លៃមួយផ្នែក។



2-1

សមាជិកគោលដៅ

អ្នកមានអាយុចាប់ពី 40ឆ្នាំឡើងទៅ ហើយរស់នៅប្រទេសជប៉ុនលើសពី 3ខែគឺជាគោលដៅចូលជាសមាជិកនៃរបបធានារ៉ាប់រងលើការគាំពារ។

2-2

ភាគទាន

សមាជិកដែលចូលក្នុងរបបធានារ៉ាប់រងលើការគាំពារ ត្រូវបានកំណត់ភាគទានទៅតាមចំណូលនៃឆ្នាំមុន។ ភាគទាននេះក្រៅពីខុសគ្នាទៅតាមចំណូល ក៏ខុសគ្នាទៅតាមចន្លោះអាយុ តំបន់ដែលរស់នៅជាដើមផងដែរ។

① ចាប់ពី 65ឆ្នាំឡើង (សមាជិកប្រភេទទី1)

ជាទូទៅត្រូវបានប្រមូលដោយការកាត់ពីប្រាក់សោធនដោយផ្ទាល់។ (ចំពោះមនុស្សខ្លះ ត្រូវបានប្រមូលតាមរយៈវិក្កយបត្របង់ប្រាក់ជាដើម)

② ចាប់ពី 40ឆ្នាំដល់ 65ឆ្នាំ (សមាជិកប្រភេទទី2)

ត្រូវបានប្រមូលដោយបន្ថែមពីលើភាគទាននៃរបបធានារ៉ាប់រងសុខភាព។

ចំពោះសេចក្តីលំអិតនៃរបបធានារ៉ាប់រងលើការគាំពារ (សមាជិកប្រភេទទី 2) សូមបញ្ជាក់មើលនៅគេហទំព័រខាងក្រោម។

https://www.mhlw.go.jp/stf/newpage_10548.html




2-3

ការប្រើប្រាស់សេវាគាំពារ

របៀបប្រើសេវាគាំពារគឺដូចខាងក្រោម។

- ① ស្នើសុំ “ការបញ្ជាក់ភាពត្រូវការគាំពារ (ត្រូវការជំនួយ)” ទៅភូមិឃុំស្រុក ហើយបញ្ជាក់បញ្ជាក់។
 - * ដើម្បីប្រើប្រាស់សេវាគាំពារគេត្រូវការ “ការបញ្ជាក់ ភាពត្រូវការគាំពារ (ត្រូវការជំនួយ)”
 - * នៅពេលស្នើសុំ នឹងមានការស៊ើបអង្កេតអំពីស្ថានភាពនៃរាងកាយនិងសតិ ជាដើម រយៈពេល 30 ថ្ងៃ។
- ② ស្នើអោយអ្នកគ្រប់គ្រងការគាំពារ ឬមជ្ឈមណ្ឌលគាំពារសម្រាប់សហគមន៍ធ្វើផែនការប្រើសេវាគាំពារ (ផែនការគាំពារ)។
 - * ក្នុងករណីចូលទៅគ្រឹះស្ថានណាមួយ សូមធ្វើការស្នើសុំទៅគ្រឹះស្ថាននោះដោយផ្ទាល់។
- ③ ទទួលសេវាគាំពារតាមផែនការគាំពារ។
 - * ក្រៅពីនេះមានការគាំពារថែទាំ ជំនួយជីវភាពសម្រាប់អ្នកដែលគ្មាន “ការបញ្ជាក់ ភាពត្រូវការគាំពារ (ត្រូវការជំនួយ)” ផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។



3

សុខុមាលភាពកុមារ

3-1

ប្រាក់ឧបត្ថម្ភសម្រាប់កុមារ

សូមមើលត្រង់3 3-4 ប្រាក់ឧបត្ថម្ភសម្រាប់កុមារនៃជំពូកទី 4។

3-2

ប្រាក់ឧបត្ថម្ភចិញ្ចឹមកុមារ

- គឺជាប្រាក់ឧបត្ថម្ភដល់កុមារដែលត្រូវបានចិញ្ចឹមនៅគ្រួសារដែលមានតែម្តាយ ឬមានតែឪពុក(*)។
- ក្នុងករណីចិញ្ចឹមបីបាច់កុមារដែលមានលក្ខណៈណាមួយក្នុងចំណោមខាងក្រោម អាចទទួលបាន។

- ① កុមារដែលឪពុកម្តាយលែងលះគ្នា
- ② កុមារដែលឪពុក ឬម្តាយបានទទួលមរណភាព
- ③ កុមារដែលឪពុកឬម្តាយស្ថិតក្នុងស្ថានភាពមានពិការភាពក្នុងកម្រិតមួយ
- ④ កុមារដែលមានឪពុក ឬម្តាយដែលមិនដឹងថាស្លាប់ឬនៅរស់ ។ល។

* កូនមានន័យថា កូនមុនថ្ងៃទី31 ខែមីនាដំបូងក្រោយថ្ងៃកំណើតអាយុ18ឆ្នាំ ឬកូនក្រោមអាយុ 20ឆ្នាំដែលមានពិការភាពក្នុងកម្រិតមួយ។

ទឹកប្រាក់ផ្តល់ប្រចាំខែ

* ទឹកប្រាក់សម្រាប់ឆ្នាំសារពើពន្ធ 2023 (ប្រែប្រួលជារៀងរាល់ឆ្នាំអាស្រ័យលើតំលៃទំនិញ)

- ក្នុងករណីមានកូន 1 នាក់
ផ្តល់ពេញ៖ 44,140 យ៉ែន ផ្តល់មួយផ្នែក៖ ពី 44,130 យ៉ែនដល់ 10,410 យ៉ែន

- ទឹកប្រាក់ផ្តល់បន្ថែមសម្រាប់កូនចាប់ពី 2 នាក់ឡើង

[កូនទី2]

ផ្តល់ពេញ៖ 10,420 យ៉ែន ផ្តល់មួយផ្នែក៖ ពី 10,410 យ៉ែនដល់ 5,210 យ៉ែន

[កូនទី3 ទៅក្នុង1នាក់]

ផ្តល់ពេញ៖ 6,250 យ៉ែន ផ្តល់មួយផ្នែក៖ ពី 6,240 យ៉ែនដល់ 3,130 យ៉ែន

- * ទឹកប្រាក់ផ្តល់ប្រែប្រួលរៀងរាល់ឆ្នាំទៅតាមតំលៃទំនិញ ហើយចំពោះអ្នកដែលឆ្នាំមុនមានចំណូលលើសពីកម្រិតមួយ គឺមិនអាចទទួលបានទេ។ ហើយក្នុងករណីដែលបានទទួលប្រាក់សោធនសាធារណៈជាដើមនោះគ្មានការផ្តល់ប្រាក់ប្រាក់ឧបត្ថម្ភទាំងស្រុង ឬមួយផ្នែកឡើយ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

3-3

ប្រាក់ឧបត្ថម្ភចិញ្ចឹមកុមារពិសេស

ឪពុកម្តាយជាដើមដែលជាគ្រួសារចិញ្ចឹមកុមារដែលមានពិការភាពផ្នែកសតិអារម្មណ៍ ឬរាងកាយ (ក្រោម អាយុ20ឆ្នាំ) អាចទទួលបាន។

* ក្នុងករណីដែលឪពុកម្តាយជាដើមមានចំណូលលើសពីកម្រិតមួយនៅឆ្នាំមុន គឺមិនអាចទទួលបានទេ។ សម្រាប់ព័ត៌មាន លំអិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

ទឹកប្រាក់ទទួលបាន

* ទឹកប្រាក់ឆ្នាំសារពើពន្ធ 2023 (ប្រែប្រួលរៀងរាល់ឆ្នាំទៅតាមតំលៃទំនិញ)

- ក្នុងករណីកុមារដែលមានពិការភាពកម្រិតធ្ងន់ខ្លាំង (ស្មើនឹងកម្រិត1នៃប្រាក់សោធនពិការភាពមូលដ្ឋាន) ក្នុង1នាក់ទទួលបាន 53,700 យ៉េន ក្នុង1ខែ
- ក្នុងករណីកុមារដែលមានពិការភាពកម្រិតធ្ងន់ (ស្មើនឹងកម្រិត2នៃប្រាក់សោធនពិការភាពមូលដ្ឋាន) ក្នុង1នាក់ទទួលបាន 35,760 យ៉េន ក្នុង1ខែ

3-4

ប្រាក់ឧបត្ថម្ភសុខុមាលភាពកុមារពិការ

អាចទទួលបានក្នុងករណីដែលកុមារមានពិការភាពផ្នែកសតិអារម្មណ៍ ឬរាងកាយកម្រិតធ្ងន់ ហើយ ត្រូវការគាំពារជាប្រចាំនៅក្នុងជីវភាពប្រចាំថ្ងៃ (ក្រោមអាយុ 20)។

* ក្នុងករណីដែលសមីខ្លួនជាដើមមានចំណូលលើសពីកម្រិតមួយនៅឆ្នាំមុន គឺមិនអាចទទួលបានទេ។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

ទឹកប្រាក់ទទួលបាន

* ទឹកប្រាក់នៅឆ្នាំសារពើពន្ធ 2023 (ប្រែប្រួលរៀងរាល់ឆ្នាំទៅតាមតំលៃទំនិញ)

15,220 យ៉េនក្នុង1ខែ

4

សុខុមាលភាពជនពិការ

4-1

សៀវភៅ

ក្នុងករណីដែលមានពិការភាពផ្នែកសតិអារម្មណ៍ ឬរាងកាយ អាចទទួលបានសៀវភៅសម្រាប់ជនពិការ ទៅតាមកម្រិតនៃពិការភាពនោះ។

នៅពេលទទួលបានសៀវភៅសម្រាប់ជនពិការ គេអាចប្រើប្រាស់ប្រព័ន្ធដូចជាកាត់បន្ថយឬលើកលែង ពន្ធ ការបញ្ចុះថ្លៃធ្វើដំណើរជាដើម។

ប្រភេទនៃសៀវភៅសម្រាប់ជនពិការ

- សៀវភៅជនពិការ៖ អ្នកមានពិការភាពលើរាងកាយជាអចិន្ត្រៃយ៍
- សៀវភៅស្តានីតិសម្បទា៖ អ្នកដែលមានភាពអន់ថយផ្នែកបញ្ញា
- សៀវភៅថែទាំសុខភាពនិងសុខុមាលភាពអ្នកជំងឺស្មារតី៖ អ្នកមានកំណត់ព្រំដែននៃជីវភាពប្រចាំថ្ងៃឬជីវភាពក្នុងសង្គមដោយសារមានបញ្ហាផ្នែកស្មារតី

ចំពោះសេចក្តីលំអិត សូមពិនិត្យមើលនៅគេហទំព័រខាងក្រោម។

https://www.mhlw.go.jp/stf/seisakunitsuite/bunya/hukushi_kaigo/shougaishahukushi/techou.html



* ក្នុងករណីដែលចង់ពិគ្រោះ សូមទាក់ទងទៅភូមិឃុំស្រុកដែលនៅជិត។

4-2

សេវាវដ្តបាលចំពោះជនពិការ និងកុមារពិការ

អាចប្រើប្រាស់បាននូវសេវាផ្តល់ជំនួយផ្សេងៗដល់ការរស់នៅប្រចាំថ្ងៃនិងជីវភាពក្នុងសង្គម សម្រាប់អ្នកមានពិការភាព។ ប្រភេទនៃសេវាមានដូចជាការគាំទ្រដល់ការថែទាំ ការស្តានីតិសម្បទាជាដើម។

ចំពោះសេវាវដ្តបាលចំពោះកុមារពិការមានដូចជា ការគាំទ្រដល់ការលូតលាស់នៃកុមារពិការ ការថែទាំជាដើម។

សម្រាប់ព័ត៌មានលំអិតអំពីសេវាវដ្តបាលចំពោះជនពិការ និងកុមារពិការ សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។



5

របបជំនួយសង្គម

ក្នុងករណីដែលបានធ្វើដូចក្នុង 5-1 រួចហើយប៉ុន្តែចំណូលនៃគ្រួសារមិនគ្រប់សម្រាប់ថ្លៃជីវភាព កម្រិតទាបបំផុត អាចទទួលបាននូវជំនួយដែលមានទឹកប្រាក់ស្មើនឹងថ្លៃជីវភាពកម្រិតទាបបំផុត ដកជាមួយ ប្រាក់ចំណូល។

* ថ្លៃជីវភាពកម្រិតទាបបំផុតត្រូវបានកំណត់ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។

ចំពោះពលរដ្ឋបរទេស ក្នុងចំណោមបុគ្គលប្រភេទខាងក្រោម មានករណីដែលជាគោលដៅទទួលបាន របបជំនួយសង្គម។

- បុគ្គលដែលគ្មានការកំណត់ព្រំដែលសកម្មភាពដូចជាអ្នកស្នាក់នៅអចិន្ត្រៃយ៍សហព័ទ្ធរបស់ជនជាតិជប៉ុន ជាដើម សហព័ទ្ធរបស់អ្នកស្នាក់នៅអចិន្ត្រៃយ៍ជាដើម អ្នកតាំងលំនៅអចិន្ត្រៃយ៍ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

5-1

លក្ខខណ្ឌក្នុងការទទួលបានរបបជំនួយសង្គម

(1) ការប្រើប្រាស់ទ្រព្យសម្បត្តិ

ប្រាក់ក្នុងគណនី ប្រាក់សន្សំ ក្នុងករណីមានដីឬផ្ទះដែលមិនប្រើសម្រាប់រស់នៅ លក់ជាដើមដើម្បីបាន ប្រាក់សម្រាប់ជីវភាព។

(2) ការប្រើប្រាស់សមត្ថភាព

អ្នកដែលអាចធ្វើការបាន សូមធ្វើការតាមសមត្ថភាពរបស់ខ្លួន។

(3) ការកាត់បន្ថយចំណាយផ្សេងៗ

ក្នុងករណីអាចទទួលបានដូចជាប្រាក់សោធន ឬប្រាក់ឧបត្ថម្ភក្នុងប្រព័ន្ធផ្សេងទៀត សូមប្រើប្រាស់ ប្រាក់ឧបត្ថម្ភនោះសិន។

(4) ការចិញ្ចឹមដោយអ្នកមានកាតព្វកិច្ចចិញ្ចឹម

ក្នុងករណីដែលអាចទទួលបានការគាំទ្រពីគ្រួសារជាដើម សូមទទួលការគាំទ្រនោះ។

5-2

ប្រភេទនិងខ្លឹមសារនៃជំនួយ

ចំនួននៃការផ្តល់អោយត្រូវបានកំណត់ទៅតាមថ្លៃចំណាយចាំបាច់សម្រាប់ជីវភាព។

ថ្លៃចំណាយចាំបាច់សម្រាប់ជីវភាព	ប្រភេទជំនួយ	ខ្លឹមសារផ្តល់
ថ្លៃចំណាយចាំបាច់សម្រាប់ជីវភាព ប្រចាំថ្ងៃ (ថ្លៃហូបចុក សំលៀកបំពាក់ ទឹក ភ្លើង ហ្គាស។ល។)	ជំនួយជីវភាព	- ថ្លៃចំណាយបុគ្គលដូចជាថ្លៃហូបចុក - គណនាថ្លៃចំណាយរួមសម្រាប់គ្រួសារ ដូចជាទឹក ភ្លើង ហ្គាសជាដើម
ថ្លៃជួលផ្ទះជាដើម	ជំនួយលើការ ស្នាក់នៅ	ផ្តល់តាមចំនួនជាក់ស្តែងក្នុងព្រំដែនកំណត់ មួយ
ថ្លៃប្រដាប់សិក្សាជាដើមដែលចាំបាច់ សម្រាប់ការអប់រំកាតព្វកិច្ច	ជំនួយអប់រំ	ផ្តល់ទឹកប្រាក់តាមស្តង់ដារកំណត់
ថ្លៃសេវាព្យាបាល	ជំនួយវេជ្ជសាស្ត្រ	ថ្លៃចំណាយត្រូវបានផ្តល់អោយទៅស្ថាប័ន ប៉នវេជ្ជសាស្ត្រដោយផ្ទាល់ (គ្មានបន្ទុក របស់សមីខ្លួនឡើយ)
ថ្លៃសេវាគាំពារ	ជំនួយគាំពារ	ថ្លៃចំណាយត្រូវបានផ្តល់អោយទៅស្ថាប័ន គាំពារដោយផ្ទាល់ (គ្មានបន្ទុករបស់ សាមីខ្លួនឡើយ)
ថ្លៃសម្រាលកូន	ជំនួយ សម្រាលកូន	ផ្តល់តាមចំនួនជាក់ស្តែងក្នុងព្រំដែនកំណត់ មួយ
ចំណាយពាក់ព័ន្ធនឹងការសិក្សាជាអាទិ៍ នូវជំនាញចាំបាច់ដើម្បីធ្វើការ	ជំនួយចំពោះ ការងារសំរាប់ ការរស់នៅ	ផ្តល់តាមចំនួនជាក់ស្តែងក្នុងកម្រិតដែល បានកំណត់
ចំណាយលើបុណ្យសព	ជំនួយលើ បុណ្យសព	ផ្តល់តាមចំនួនជាក់ស្តែងក្នុងកម្រិតដែល បានកំណត់

6

ប្រព័ន្ធគាំទ្រអ្នកមានជីវភាពក្រីក្រអោយពឹងផ្អែកលើខ្លួនឯង

មានកន្លែងពិគ្រោះសម្រាប់អ្នកមានជីវភាពក្រីក្រអោយពឹងពាក់ខ្លួនឯងបាន។ មានជំនួយដូចជាទាក់ទងនឹងការធ្វើការ ទាក់ទងនឹងថវិកាគ្រួសារជាដើមទៅតាមខ្លឹមសារនៃការពិគ្រោះ។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងទៅភូមិឃុំស្រុកដែលអ្នករស់នៅ។

